



កាតព្វកិច្ច
ជាតិ



តើអ្វីទៅជា “គម្រោងការពារខ្លួន” ជាក្រុម ?

“គម្រោងការពារខ្លួន” ជាក្រុម គឺជាគម្រោងធានារ៉ាប់រងដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ សហគ្រាស ស្ថាប័ន អង្គការ និងក្រុមគ្រួសាររបស់អ្នក។ គម្រោងនេះផ្តល់នូវការការពារ 24/7 សម្រាប់បុគ្គលិក និងសមាជិកគ្រួសាររបស់អ្នកមិនថាពួកគេនៅកន្លែងណាក៏ដោយ។

តើអ្នកណាសាកសមនឹង “គម្រោងការពារខ្លួន” ជាក្រុម?

សហគ្រាស ស្ថាប័ន អង្គការ និងក្រុមគ្រួសារណាដែលចង់ផ្តល់ការការពារដល់បុគ្គលិក ឬសមាជិកគ្រួសាររបស់ពួកគាត់។

ហេតុអ្វីបានជាចាំបាច់ជ្រើសរើស“គម្រោងការពារខ្លួន” ជាក្រុម?

“គម្រោងការពារខ្លួន” ជាក្រុម គឺជាគម្រោងធានារ៉ាប់រងមានភាពបត់បែន ដែលលោកអ្នកអាចជ្រើសរើសការការពារដ៏ល្អបំផុតទៅតាមតម្រូវការរបស់លោកអ្នក។ សម្រាប់គម្រោងនេះ ក្រៅពីការការពារលើមរណភាព និងពិការភាពជាអចិន្ត្រៃយ៍ បុគ្គលិក និងសមាជិកគ្រួសាររបស់លោកអ្នកអាចបន្ថែមការការពារសម្រាប់ការចំណាយលើការពិគ្រោះជំងឺក្រៅ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្ថប្រយោជន៍ផ្សេងទៀត រួមមានប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ ជាយថាហេតុ និងប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម។ល។

តម្រូវការនៃការធានារ៉ាប់រង

អាយុជីវិតនៃអ្នកត្រូវបានធានារ៉ាប់រង។



I លក្ខណៈនៃផលិតផល

ចំនួនអ្នកត្រូវបានធានារ៉ាប់រង	3នាក់ឡើង
អាយុអ្នកត្រូវបានធានារ៉ាប់រង	18 – 65ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ
វិធីសាស្ត្របង់បុព្វលាភ	បង់ម្តងផ្តាច់

លក្ខខណ្ឌនៃការបង់បុព្វលាភ	
វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ
ការបំពាន	សាច់ប្រាក់ មូលប្បទានបត្រ បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់បន្ទាប់ពីរយៈពេលអនុគ្រោះ (30ថ្ងៃ) ដល់កាលកំណត់ បណ្តុសឡារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ ហើយបណ្តុសឡារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុងពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយជំងឺ និងគ្រោះថ្នាក់ជាយថាហេតុសម្រាប់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលដែលការធានារ៉ាប់រងរបស់គាត់កំពុងមានសុពលភាព។

I អត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រង	គម្រោង Platinum	គម្រោង Gold	គម្រោង Silver
	ទឹកប្រាក់សំណង	ទឹកប្រាក់សំណង	ទឹកប្រាក់សំណង
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ ជាយថាហេតុ ក្រុមហ៊ុននឹងផ្តល់សំណងចំនួន៖	\$20,000	\$10,000	\$5,000
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយជំងឺ ក្រុមហ៊ុននឹងផ្តល់សំណងចំនួន៖	\$4,000	\$2,000	\$1,000
បុព្វលាភធានារ៉ាប់រង	\$68	\$35	\$18

ទទួលបានការការពារកាន់តែប្រសើរដោយ បន្ថែមនូវអត្ថប្រយោជន៍ខាងក្រោម៖

- ✓ ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅ មន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ
- ✓ ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧត្តម្ភសម្រាកនៅ មន្ទីរពេទ្យដោយជំងឺគ្រុនឈាម
- ✓ ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ការព្យាបាលដោយគ្រោះថ្នាក់ ជាយថាហេតុ - ការពិគ្រោះជំងឺក្រៅ
- ✓ ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ការព្យាបាលដោយគ្រោះថ្នាក់ ជាយថាហេតុ - ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
- ✓ ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ការព្យាបាលដោយគ្រោះថ្នាក់ ជាយថាហេតុ - ការផ្ទេរទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស ដោយសារស្ថានភាពធ្ងន់ធ្ងរ

“ បុព្វលាភទាប ទឹកប្រាក់សំណងខ្ពស់ ការពារបុគ្គលិក និង សមាជិកគ្រួសារ របស់អ្នកយ៉ាងកក់ក្តៅពេញ ៣៦៥ថ្ងៃ ”

I ករណីមិនធានា

១. មរណភាព

មិនមានសំណងមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

(១) ការធ្វើអត្តឃាត

(២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

(៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការរីករាលដាល ឬការប្រែប្រួលនៃមេរោគអេដស៍។

(៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

(១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។

(២) ការឆ្លងវីរុសហ៊ីវ (HIV) ជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។

(៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុបកម្ម ការធ្វើកូដកម្ម ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។

(៤) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។

(៥) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយានយន្តឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសនាវា លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតានៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការដាច់ខាតតាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។

(៦) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬ ជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្រ្កាបឧក្រិដ្ឋកម្ម។

(៧) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្តុសន្យារ៉ាប់រងមាន សុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្តុសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថា ជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវ បានប្រកាសមកកាន់ក្រុមហ៊ុននិងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រង អាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើ មានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

- ក) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
 - ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
 - គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - ឃ) រក្ខមាននៃស្ថានភាពនោះអាចត្រូវបានកត់សម្គាល់ឃើញដោយបុគ្គលធម្មតា ក្នុងកាលៈទេសៈណាមួយ។
- (៨) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរនយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបាន កំណត់ដោយច្បាប់ដែលបានចូលជាធរមាន។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជ ទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬ សកម្មភាពកីឡាអាជីពនានា។

៣. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ
បណ្តុសន្យារ៉ាប់រងនេះមិនផ្តល់ការការពារចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ ដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើត ឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណា មួយដូចខាងក្រោមនោះឡើយ៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាព ផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) ជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុក លុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុបកម្ម ការធ្វើកូដកម្ម ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នក ត្រូវបានធានារ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការ ចាប់ខ្លួន។

- (៥) ចូលរួមប្រព្រឹត្តិអំពើហិង្សា ឬការរាយការតបំប្លែងនៅទីសាធារណៈ។
- (៦) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុល ចែទាំ ឬត្រូវបានដឹកជញ្ជូនដោយឈានប្រមូលផ្សាយធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា នៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។
- (៧) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៨) អ្នកត្រូវបានធានារ៉ាប់រងបានដឹងថាខ្លួនមានបញ្ហារាងកាយមិនប្រក្រតី មានជំងឺ ឬរបួសមុនពេលចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែអ្នកត្រូវបានធានារ៉ាប់រងមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៩) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។
- (១០) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីពនានា។
- (១១) ការមានគភ៌ភក ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។
- (១២) អារុធនុយក្លេអ៊ែរ វិទ្យុសកម្ម ឬវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតចេញពីការចំហេះនៃឥន្ធនៈនុយក្លេអ៊ែរ និងដំណើរការនៃនុយក្លេអ៊ែរដែលទ្រទ្រង់ខ្លួនឯង ដោយការបំបែក /ការលាយបញ្ចូលគ្នា។
- (១៣) ទម្រង់ណាមួយនៃជំងឺផ្លូវចិត្ត ឬរីកលចរិត។
- (១៤) មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលមកពីរបួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ និងដែលកើតឡើងក្នុងអំឡុងពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់ជាយថាហេតុ។
- (១៥) របួសដែលបណ្តាលមកពីសត្វល្អិតខាំ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមមូសខាំ និងឃ្មុំទឹចឡើយ។
- (១៦) ជំងឺកូនលូន ពុលអាហារ ឬការឆ្លងមេរោគបាក់តេរី (លើកលែងតែការក្លាយរោគដោយឆ្លងមេរោគ ដែលកើតឡើងជាមួយ និងតាមរយៈស្នាមមុត ឬរបួសដោយចែងន) ។
- (១៧) ការស្រូបចូលដោយចេតនា ឬការធ្វេសប្រហែស ឬប្រើប្រាស់សារធាតុពុល ឧស្ម័ន ឬផ្សែងពុល។
- (១៨) ប្រព្រឹត្តិ ឬប៉ុនប៉ងរាយប្រហារ ឬឃាតកម្ម។

ចំណាំ៖

ផែនការក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នា
ដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង
រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា
និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ទំនាក់ទំនងមកកាន់យើងខ្ញុំ



☎ 023-989-218 / 098-989-218

✉ service@gc-life.com.kh 🌐 www.gc-life.com.kh



វ៉ៃនជាក ផ្ទះលេខ A9២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ